



PPC Bank

# របាយការណ៍ប្រចាំត្រីមាសទី៤

(ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

ធនាគារ ភ្នំពេញ កាណាឌីយ៉ូ ម.ក

## ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ឆ្នាំ២០២០	ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប	៤,១៧៩,២៦៨	៣,៨១៥,៣៦៦
ចំណូលសរុប	៣,៥៤៩,៧៣៣	៣,២៥០,៩៨០
មូលធនសរុប	៦២៩,៥៥៣	៥៦៤,៣៨៥
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៤ឆ្នាំ២០២០	ត្រីមាសទី៤ឆ្នាំ២០១៩*
ចំណូលសរុប	៧៩,៦២៣	៦៩,៣៣៥
ចំណេញ(ខាត)មុនបង់ពន្ធ	២៣,៤៥០	២០,៧៤៤
ចំណេញ(ខាត)សុទ្ធក្នុងការិយបរិច្ឆេទ	២០,២៥៧	១៧,៦៨៣
លទ្ធផលម្ចាតក្នុងការិយបរិច្ឆេទ	១៦,៨៧២	១៤,៩៣៦
អនុបាតហិរញ្ញវត្ថុ(%)	ត្រីមាសទី៤ឆ្នាំ២០២០	ឆ្នាំ២០១៩
អនុបាតសោធនភាព ៊ ១	១៧.៣០	១៩.០៩
អនុបាតចំណូលធៀបនឹងមូលធន	៥៦៣.៨៥	៥៧៦.០២
អនុបាតសន្ទនីយភាព ៊ ១	១២៣.៥៩	១៤៩.២៣
អនុបាតឥណទានមិនដំណើរការ ៊ ២	១.២៦	១.២១
អនុបាតបញ្ជីធៀបនឹងឥណទាន	៨៧.០៣	៨៦.៥៨
អនុបាតផលចំណេញ(%)	ត្រីមាសទី៤ឆ្នាំ២០២០	ត្រីមាសទី៤ឆ្នាំ២០១៩*
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (ROA)	១.៦១	១.៥៥
អនុបាតចំណេញធៀបនឹងមូលធន (ROE)	១០.៦៦	១០.៥០
អនុបាតលទ្ធភាពបង់ប្រាក់	៦៥៦.៥៨	៦៨៦.៩៣
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនមាន)	គ្មាន	គ្មាន

សំគាល់ : \* ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩មិនត្រូវបានធ្វើសវនកម្ម ឬត្រួតពិនិត្យទេ

៊ ១ : អនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជា


៊ ២ : ឥណទានមិនដំណើរការអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជាចំណាត់ថ្នាក់សំវិធានធន ២០% - ១០០%

## ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


### ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)



### លទ្ធផលហិរញ្ញវត្ថុ (លានរៀល)



### អនុបាតផលចំណេញ(%)



## សមាសភាពក្រុមប្រឹក្សាភិបាល



**YIM, Yong Taick**

ប្រធានក្រុមប្រឹក្សាភិបាល



**SIM, Sang Ton**

សមាជិក



**HEO, Ryeon**

សមាជិក



**PARK, Chong Tae**

អភិបាលឯករាជ្យ



**LEE, Myunsang**

អភិបាលឯករាជ្យ

## សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការបង្ហាញពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ដោយអនុវត្តតាមតម្រូវការរបស់ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។

ដូចដែលយើងទាំងអស់គ្នាបានជ្រាបរួចមកហើយ អំពីការរីករាតត្បាតនៃជម្ងឺវីរុសកូរ៉ូណាថ្មី (COVID-19) ដែលបានរីករាតត្បាតជាសកលយ៉ាងឆាប់រហ័សឆ្លងទៅមនុស្សរាប់លាននាក់ និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅត្រឹង ក៏ដូចជាបណ្តាប្រទេសជាច្រើនបានដាក់កម្រិតយ៉ាងតឹងរឹងទៅលើការបំលាស់ទីដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ការរីករាតត្បាតជាសកលនៃវីរុសនេះបានធ្វើឲ្យសាលារៀនត្រូវបានផ្អាក ភាពក្រីក្រ និងហានិភ័យរបស់កុមារកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ឱកាសអភិវឌ្ឍន៍សម្រាប់កុមារនៅទូទាំងប្រទេសកម្ពុជា។ ផលប៉ះពាល់នៃវិបត្តិនេះ គឺបានធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ការងារភ្លាមៗ ធ្វើឲ្យពួកគេពុំមានលទ្ធភាពក្នុងការចំណាយសម្រាប់តម្រូវការមូលដ្ឋានរបស់ពួកគេ ដូចជា ចំណីអាហារ ទឹក ឱសថ តំហែទាំសុខភាព និងការអប់រំ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីជម្ងឺកូរ៉ូណា១៩នេះ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់វិធានការត្រឹមត្រូវក្នុងការទប់ស្កាត់វិបត្តិនេះ ដូចជា ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររោងចក្រ ការកាត់បន្ថយពន្ធនិងផ្តល់ការសម្របសម្រួលផ្នែកឥណទានសម្រាប់អាជីវកម្មនានា។ រាជរដ្ឋាភិបាលក៏បានបង្កើតនូវចន្លោះសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីវិបត្តិនេះ ជាពិសេសទៅលើប្រជាជនដែលងាយរងគ្រោះបំផុត។ ទោះបីជាជម្ងឺរាតត្បាត (Covid-19) ធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗក៏ដោយ ក៏វិស័យហិរញ្ញវត្ថុ និងកសិកម្មរបស់ប្រទេសកម្ពុជានៅតែមានកំណើនប្រកបដោយចីរភាព ដោយឡែកចំពោះវិស័យ ទេសចរណ៍ វិស័យកាត់ដេរ និងស្បែកជើង គឺទទួលរងផលប៉ះពាល់ដោយសារជម្ងឺកូរ៉ូណា១៩ នេះ។

ក្នុងអំឡុងពេលនៃការរីករាតត្បាតនៃជម្ងឺកូរ៉ូណា១៩ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានអាជ្ញាបណ្ណអាជីវកម្មភ្នាក់ងារធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅលើការណែនាំអតិថិជននូវផលិតផល និងសេវាធានារ៉ាប់រងផ្សេងៗ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានមើលឃើញពីលទ្ធផលអាជីវកម្មវិជ្ជមានរបស់ខ្លួន និងបន្តកំណើនប្រកបដោយស្ថិរភាពទាក់ទងនឹងបរិមាណ ក៏ដូចជាប្រាក់ចំណេញ និងកំពុងអនុវត្តការវិនិយោគដែលបានគ្រោងទុក។ ដើម្បីបម្រើសេវាដល់អតិថិជនកាន់តែប្រសើរ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើការផ្លាស់ប្តូរទីតាំងពីសាខាផ្សារធំថ្មី ទៅសាខាកាល់ម៉ែតដោយទទួលបានការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ យើងជឿជាក់ថា ការផ្លាស់ប្តូរទីតាំងសាខារបស់យើង នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារយើង។

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២០ កំណើននៃទ្រព្យសកម្មរបស់យើងមានការកើនឡើងដល់ ១.០៣៣ លានដុល្លារអាមេរិក, ឥណទានមានការកើន ១.៥៥% ពីចំនួន ៧១០ លានដុល្លារអាមេរិក ទៅ ៧២១ លានដុល្លារអាមេរិក, ប្រាក់បញ្ញើ មានការកើនឡើង ១.៧៧% ពី ៧៩១ លានដុល្លារអាមេរិក ទៅ ៨០៥ លានដុល្លារអាមេរិក និងមូលធនមានការកើនឡើង ៤.០០% ពី ១៥០ លានដុល្លារអាមេរិក ទៅ ១៥៦ លានដុល្លារអាមេរិក។ នេះគឺជាកំណើននៅក្នុងត្រីមាសទី៤ ប្រៀបធៀបជាមួយត្រីមាសទី៣ ឆ្នាំ២០២០ ដែលសមិទ្ធផលរបស់ពួកយើងនេះ គឺជាអត្រាជោគជ័យក្នុងចំណោមដៃគូប្រកួតប្រជែងហិរញ្ញវត្ថុជាច្រើននៅក្នុងទីផ្សារ។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការនូវមុខងារផ្ទេរប្រាក់របស់បាគងទៅលើសេវាធនាគារចល័តរបស់ខ្លួន ដែលអាចពង្រីកនូវបណ្តាញសម្រាប់អតិថិជនរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងការផ្ទេរប្រាក់ទៅគណនីបាគង ក៏ដូចជាការផ្សព្វផ្សាយសេវាបាគងនៃធនាគារជាសមាជិក។ ម្យ៉ាងវិញទៀតមុខងារនេះនឹងផ្តល់នូវភាពងាយស្រួលក្នុងការផ្ទេរមូលនិធិរវាង Mobile App user របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ជាមួយនឹងម្ចាស់គណនីបាគង។

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិកក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិទាំងអស់នៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក សម្រាប់ការណែនាំ និងភាពជាអ្នកដឹកនាំ, បុគ្គលិករបស់យើងទាំងអស់សម្រាប់ការចូលរួមចំណែក និងការប្តេជ្ញាចិត្ត, អតិថិជនរបស់យើងទាំងអស់សម្រាប់ទំនុកចិត្តរបស់ពួកគេមកលើធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

ជាពិសេស ធនាគារជាតិ នៃ កម្ពុជា (NBC) និងគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់ដំបូន្មាន និងការគាំទ្រ។

ខ្ញុំ Yim Yong Taick សូមសម្តែងនូវការដឹងគុណចំពោះការខិតខំប្រឹងប្រែង ដោយទទួលបានលទ្ធផលជោគជ័យក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២០ និងបន្តឆ្ពោះទៅរកសមិទ្ធផលដ៏ល្អប្រសើរ បន្ថែមទៀតក្នុងត្រីមាសទី១ ឆ្នាំ២០២១។

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១

ហត្ថលេខា និងត្រា



YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

# មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប .....	1
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប .....	2
សមាសភាពក្រុមប្រឹក្សាភិបាល .....	3
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល .....	4
<b>ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ .....</b>	<b>8</b>
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ .....	8
ខ. លក្ខណៈនៃធុរកិច្ច .....	9
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ .....	10
<b>ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច .....</b>	<b>10</b>
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក .....	10
ខ. រចនាសម្ព័ន្ធចំណូល .....	11
<b>ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ .....</b>	<b>11</b>
<b>ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង .....</b>	<b>12</b>
ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ .....	12
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ .....	15
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល .....	16
ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ .....	17
ង. ផលប៉ះពាល់អតិផរណា .....	17
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល .....	17
<b>ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក .....</b>	<b>19</b>



## ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

### ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	<b>ធនាគារភ្នំពេញពាណិជ្ជ ម.ក</b>
ជាអក្សរឡាតាំង	Phnom Penh Commercial Bank Plc.
លេខកូដស្តង់ដារ	KH ២០០០១១១A46
ទីស្នាក់ការ	អគារលេខ២១៧ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ៩០៩ ៩០៩/ ៩៩៩ ៥០០
លេខទូរសារ	(+៨៥៥) ២៣ ៩៩៩ ៥៤០
គេហទំព័រ	<a href="http://www.ppcbank.com.kh">www.ppcbank.com.kh</a>
អ៊ីមែល	<a href="mailto:info@ppcb.com.kh">info@ppcb.com.kh</a>
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៥៧៩៤ ចុះថ្ងៃទី២០ មេសា ២០០៨
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B២៣ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៦ ធ្នូ
សេចក្តីសម្រេចអនុញ្ញាតិនិងចុះបញ្ជី ឯកសារផ្តល់ព័ត៌មានលេខ	០៦៩/២០ គ.ម.ក./ស.ស.រ ចុះថ្ងៃទី០២ មេសា ២០២០
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Shin Chang Moo

## ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមប្រតិបត្តិការធនាគារនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅអគារលេខ២១៧ មហាវិថី ព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទទួលបានអាជ្ញាបណ្ណពេញលេញ ជាធនាគារពាណិជ្ជ។ នៅខែកញ្ញា ឆ្នាំ២០១៦ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានស្វាគមន៍ សម្រាប់ការចាប់ផ្តើមថ្មីមួយជាមួយភាគទុនិកដ៏វិវឌ្ឍន៍ គឺ Jeonbuk Bank Co., Ltd (ជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ JB Financial Group Co. Ltd.), ក្រុមហ៊ុន Apro Financial Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន J&K Capital Co., Ltd. ដែលស្ថិតនៅក្រោម OK Financial Group) និងក្រុមហ៊ុន JB Woori Capital Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co., Ltd.) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង។

នៅពេលដែលយើងបន្តកិច្ចខំប្រឹងប្រែងរបស់យើងទៅមុខទៀត យើងក៏មិនភ្លេចនឹងអបអរសាទរ ចំពោះភាពជោគជ័យនាពេលកន្លងមក ក្នុងការបំពេញបាននូវតម្រូវការជាច្រើនរបស់អតិថិជនក្នុងផ្នែក សេវាធនាគារ និងខិតខំស្វែងរកវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់គុណភាពសេវារបស់យើង គាំទ្រអតិថិជនរបស់យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ គិតត្រឹមចំណាត់ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសកម្ម សរុបបានកើនឡើងដល់ ១.០៣៣ លានដុល្លារអាមេរិក និងធ្វើការបម្រើអតិថិជនច្រើនជាង ១២២.០០០ នាក់ ជាមួយនឹងសាខាចំនួន២៣ទូទាំងប្រទេស និងម៉ាស៊ីន ATMs ចំនួន៦៦ (ម៉ាស៊ីន ATMs ផ្សេងៗទៀតកំពុងត្រូវបានពិចារណានៅទីតាំងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា)។ បន្ថែមពីនោះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នឹងបន្តធ្វើការផ្តល់ជូនដល់អតិថិជននូវសេវាដែលមាន លក្ខណៈងាយស្រួល និងធ្វើការគាំទ្រដោយបណ្តាញឌីជីថល ដែលធ្វើឲ្យអតិថិជនកាន់តែមានភាព ងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។ អតិថិជនអាចធ្វើការទំនាក់ទំនងមកយើងតាមរយៈ live chat ក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈបណ្តាញឌីជីថលទាំងអស់ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។ លើសពីនេះទៅទៀត ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបង្កើតមជ្ឈមណ្ឌលសហគ្រាសធុនតូច-មធ្យម (SME Center) ជាលើកដំបូងរបស់ខ្លួន ដែលនឹង ផ្តល់នូវផលិតផល និងសេវា SME។ សហគ្រាសធុនតូច-មធ្យមនឹងត្រូវទទួលបាននូវសេវា

ពិគ្រោះយោបល់អាជីវកម្មផងដែរ។ ពួកយើងក៏បានពង្រីកនូវការិយាល័យបរទេស (Foreign Desk) មានដូចជា ការិយាល័យភូមិ ជប៉ុន និងចិន ក៏ដូចជា ហ្គោលក្លឹប និងមជ្ឈមណ្ឌល SME ដែលនឹងផ្តល់នូវផលិតផល និងសេវា SME។ ពួកយើងពិតជាផ្តល់តម្លៃដល់អតិថិជនទាំងអស់ និងបន្តធ្វើការអភិវឌ្ឍផលិតផល-សេវា របស់ពួកយើង ដើម្បីបម្រើជូនដល់អតិថិជនឲ្យបានល្អបំផុត។

### គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានអាជ្ញាបណ្ណអាជីវកម្មភ្នាក់ងារធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី ទៅលើការណែនាំអតិថិជននូវផលិតផល និងសេវាធានារ៉ាប់រងផ្សេងៗ។

នៅត្រីមាសទី៤ ឆ្នាំ ២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើការផ្លាស់ប្តូរ ទីតាំងពីសាខាជ្យារធំថ្មី ទៅសាខាកាល់ម៉ែត ដែលមានទីស្នាក់ការតាំងនៅ ផ្ទះលេខ២៦បេ មហាវិថីព្រះ មុនីវង្ស ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបម្រើសេវាដល់ អតិថិជនកាន់តែប្រសើរ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការ នូវមុខងារផ្ទេរប្រាក់របស់បាគង ទៅលើសេវាធានាគម្របរបស់ខ្លួន ដែលអាចពង្រីកនូវបណ្តាញ សម្រាប់អតិថិជនរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងការផ្ទេរប្រាក់ទៅគណនីបាគង ក៏ដូចជាការផ្សព្វផ្សាយសេវាបាគងនៃធនាគារជាសមាជិក។

## ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

### ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ឆ្នាំ២០២០	ឆ្នាំ២០១៩
<b>ផ្នែកសេវាឥណទាន</b>		
ចំនួនគណនីឥណទាន	៦,៧៨៥	៥,៥៧១

ឥណទានដុលសរុប (លានរៀល)	២,៩២៨,២៥៤	២,៦៤៧,៨១៩
<b>ផ្នែកសេវាប្រាក់បញ្ញើ</b>		
ចំនួនគណនីប្រាក់បញ្ញើ	១៤៨,០២៦	១៣៤,៧៥០
ប្រាក់បញ្ញើសរុប (លានរៀល)	៣,២៥៧,៧៩២	២,៨៩៥,១១៧
<b>ព័ត៌មានទូទៅ</b>		
ចំនួនសាខាបើកដំណើរការ	២៣	២១
ចំនួនបុគ្គលិកសរុប	៤៧២	៤៤៧
ចំនួនម៉ាស៊ីន អេធីអឹម	៦៦	៤៣
ចំនួនម៉ាស៊ីនទូទាត់	២៨៧	១៧១

**ខ. រចនាសម្ព័ន្ធចំណូល**

ល.រ	ប្រភពចំណូល	ត្រីមាសទី៤ឆ្នាំ២០២០		ត្រីមាសទី៤ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៦,៣៣៨	៩៥.៨៧	៦៥,៦៨៦	៩៤.៧៤
២	ចំណូលកម្រៃ និងជើងសារ	៣,១៤៣	៣.៩៥	៣,៤៤៧	៤.៩៧
៣	ចំណូលផ្សេងៗ	១៤១	០.១៨	២០១	០.២៩
	<b>ចំណូលសរុប</b>	<b>៧៩,៦២២</b>	<b>១០០</b>	<b>៦៩,៣៣៤</b>	<b>១០០</b>

**ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ  
ដោយសវនករឯករាជ្យ**

សូមមើលឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

## ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមផ្តោតលើលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុផ្នែកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ភ្នំពេញពាណិជ្ជម.ក (PPCBank) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ J&A (Cambodia) Investment Co., Ltd គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ដែលត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ហ.អ.ក) និងអនុលោមទៅតាមបទបញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍ណែនាំផ្សេងៗដែលចេញដោយធនាគារជាតិនៃកម្ពុជា។

### ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

#### ១. ការវិភាគចំណូល

ធនាគារភ្នំពេញពាណិជ្ជម.ក មានប្រភពចំណូលចំនួន៣ធំៗគឺ ចំណូលការប្រាក់ ចំណូលពីកម្រៃ និងជើងសារនិងចំណូលផ្សេងៗ។

- ចំណូលការប្រាក់រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទាន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និងចំណូលការប្រាក់បានមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសាររួមមាន កម្រៃសេវាឥណទាន ចំណូលពីការផ្ទេរប្រាក់ក្នុងស្រុក និងបរទេស ចំណូលពីសេវាប្រាក់បញ្ញើ ចំណូលពីសេវាធានា និង ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់លើការវិនិយោគ និងចំណូលផ្សេងៗទៀត។

#### ២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី៤ឆ្នាំ២០២០		ត្រីមាសទី៤ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន(លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៦,៣៣៨	៩៥.៨៧	៦៥,៦៨៦	៩៤.៧៤
២	ចំណូលកម្រៃ និងជើងសារ	៣,១៤៣	៣.៩៥	៣,៤៤៧	៤.៩៧
៣	ចំណូលផ្សេងៗ	១៤១	០.១៨	២០១	០.២៩
<b>ចំណូលសរុប</b>		<b>៧៩,៦២២</b>	<b>១០០</b>	<b>៦៩,៣៣៤</b>	<b>១០០</b>

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានចំណូលដ៏ធំមកពីការប្រាក់ដែលមាន ៩៦%នៃប្រាក់ចំណូលសរុបក្នុងត្រីមាសទី៤ ឆ្នាំ២០២០។

**៣. ការវិភាគគម្លាតចំណេញដុល**

របាយការណ៍លទ្ធផលរួមរបស់ធនាគារភ្នំពេញពាណិជ្ជម.ក ត្រូវបានរៀបចំក្នុងទម្រង់ជារបាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុលទេ ទម្រង់របាយការណ៍នេះបង្ហាញលើចំណេញការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយការប្រាក់ដែលនឹងត្រូវយកមកបង្ហាញនិងពិភាក្សានៅក្នុងចំណុចបន្ទាប់លើការវិភាគចំណេញ(ខាត)មុនបង់ពន្ធដូចខាងក្រោម។

**៤. ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ**

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៧៦,៣៣៨	៦៥,៦៨៦	១០,៦៥១	១៦.២២
ចំណាយលើការប្រាក់	(៣០,៨៥០)	(២៤,៦០៥)	(៦,២៤៥)	២៥.៣៨
<b>ចំណូលមកពីការប្រាក់សុទ្ធ</b>	<b>៤៥,៤៨៨</b>	<b>៤១,០៨២</b>	<b>៤,៤០៦</b>	<b>១០.៧៣</b>
ចំណូលកម្រៃ និងជើងសារ	៣,១៤៣	៣,៤៤៧	(៣០៤)	(៨.៨១)
ចំណាយកម្រៃ និងជើងសារ	(១,០៩៧)	(១,៣៥៥)	២៥៩	(១៩.០៧)
<b>ចំណូលកម្រៃនិងជើងសារសុទ្ធ</b>	<b>២,០៤៦</b>	<b>២,០៩២</b>	<b>(៤៦)</b>	<b>(២.១៦)</b>
ចំណូលប្រតិបត្តិការផ្សេងៗ	១៤១	២០១	(៦០)	(២៩.៦៦)
ចំណាយបុគ្គលិក	(៧,៦៦០)	(៧,០៥១)	(៦០៩)	៨.៦៣
ចំណាយប្រតិបត្តិការ	(៧,៩៧៤)	(៦,៦៩៩)	(១,២៧៦)	១៩.០៤
ចំណាយរំលស់	(៨,១៤២)	(៦,៦៥០)	(១,៤៩២)	២២.៤៣
<b>ប្រាក់ចំណេញពីប្រតិបត្តិការ</b>	<b>២៣,៩០០</b>	<b>២២,៩៧៥</b>	<b>៩២៥</b>	<b>៤.០៣</b>
ការខាតបង់លើខ្លឹមភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(៤៤៩)	(២,២៣១)	១,៧៨២	(៧៩.៨៥)
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>	<b>២៣,៤៥០</b>	<b>២០,៧៤៤</b>	<b>២,៧០៦</b>	<b>១៣.០៥</b>

ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២៣.៤៥០លានរៀល(១៣%កើនឡើងប្រៀបធៀបទៅនឹងត្រីមាសទី៣ឆ្នាំ២០១៩)។ការកើនឡើងនៃប្រាក់ចំណេញភាគច្រើនគឺមកពីការ

កើនឡើងនៃចំណូលការប្រាក់សុទ្ធដូចជាការប្រាក់បានមកពីកម្ចីរបស់អតិថិជននិងការប្រាក់បានមកពីការដាក់ប្រាក់បញ្ញើនៅធនាគារផ្សេងៗ។

**៥. ការវិភាគចំណេញ (ខាត) ក្នុងការិយបរិច្ឆេទ**

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	២៣,៤៥០	២០,៧៤៤	២,៧០៧	១៣.០៥
ចំណាយពន្ធលើប្រាក់ចំណូល	(៣,១៩៣)	(៣,០៦១)	(១៣៣)	៤.៣៣
<b>ប្រាក់ចំណេញសុទ្ធក្នុងគ្រា</b>	<b>២០,២៥៧</b>	<b>១៧,៦៨៣</b>	<b>២,៥៧៤</b>	<b>១៤.៥៦</b>

ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធមានចំនួន ២០,២៥៧លានរៀល ដែលបានកើនឡើង ១៤.៥៦% ប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ដែលបណ្តាលមកពី ការកើនឡើងនៃចំណូលការប្រាក់សុទ្ធដូចបានបកស្រាយក្នុងចំណុច៤ (ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ) ។

**៦. ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ**

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	២០,២៥៧	១៧,៦៨៣	២,៥៧៤	១៤.៥៦
ការខាតលម្អិតផ្សេងៗ	(៣,៣៥៨)	(២,៧៤៧)	(៦៣៨)	២៣.២៣
<b>ប្រាក់ចំណេញលម្អិតសរុប</b>	<b>១៦,៨៧២</b>	<b>១៤,៩៣៦</b>	<b>១,៩៣៦</b>	<b>១២.៩៦</b>

**៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ**

ការរាតត្បាតនៃមេរោគឆ្លងវីរុស(COVID-១៩) បានរាលដាលដល់ប្រទេសកម្ពុជាចាប់តាំងពីចុងខែមករា ឆ្នាំ២០២០ ។ ចាប់តាំងពីពេលនោះមកប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងការឆ្លងរាលដាលនិងប៉ះពាល់ដល់និរន្តរភាពបន្ថែមទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្មនិងសេដ្ឋកិច្ចជាតិ ។ ទោះយ៉ាងណាក៏ដោយ៖ គ្រប់គ្រងរំពឹងថាសកម្មភាពអាជីវកម្មក្រុមនិងធនាគារអាចមានភាពយឺតយ៉ាវបន្តិច

ក្នុងរយៈពេលដ៏ខ្លីនេះប៉ុន្តែនឹងមិននាំឱ្យមានបញ្ហាគួរឱ្យព្រួយបារម្ភនោះទេដោយសារទំហំប្រតិបត្តិការ កម្រិតប្រាក់ចំណេញបច្ចុប្បន្ន និងលំហូរសាច់ប្រាក់របស់ក្រុម និងធនាគារនៅតែរឹងមាំនិងធានាបាននូវ និរន្តរភាព។

## ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

### ១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ទោះបីជាការកំណត់ការពារ COVID-១៩ ត្រូវបានបង្កើតឡើង ប៉ុន្តែផលប៉ះពាល់ពីមេរោគឆ្លងវីរុសថ្មី (COVID-១៩) នៅតែមានឥទ្ធិពលគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីទទួលបាននូវទិសដៅប្រកបដោយ ប្រសិទ្ធភាព ការបន្តទទួលបាននូវមូលនិធិថ្មីៗជាមួយនឹងការចំណាយថ្លៃដើមទាប និងកំណើននៃ ផលិតផលឥណទានខ្នាតតូចនិងមធ្យមនៅតែជាកត្តាចំបងបំផុតសម្រាប់ជម្រុញ នូវកំណើនប្រាក់ ចំណេញសម្រាប់ធនាគារ។ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ការធ្វើកិច្ចសហការភាពជាដៃគូ នឹងនាំឱ្យអតិថិជន និងធនាគារទទួលបានអត្ថប្រយោជន៍បន្ថែមទៀត។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានអាជ្ញាបណ្ណអាជីវកម្មភ្នាក់ងារធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន ព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រូនស៍ ភីអិលស៊ី ទៅលើការណែនាំអតិថិជន នូវផលិតផល និងសេវាធានារ៉ាប់រងផ្សេងៗដើម្បីធ្វើឱ្យ អតិថិជនកាន់តែមានភាពងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។

ចំពោះការអភិវឌ្ឍន៍ផ្នែកឌីជីថលធនាគារនៅតែបន្តការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវ ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនិងទំនើបជាងមុន ដោយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឱ្យដំណើរការ នូវមុខងារផ្ទេរប្រាក់របស់បាគង ទៅលើសេវាធនាគារចល័តរបស់ខ្លួន ដែលអាចពង្រីកនូវបណ្តាញ សម្រាប់អតិថិជនរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងការផ្ទេរប្រាក់ទៅគណនីបាគង ក៏ដូចជា ការផ្សព្វផ្សាយសេវាបាគង នៃធនាគារជាសមាជិក។

លើសពីនេះដើម្បីផ្តល់សេវាបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើងនិងលើកកម្ពស់ភាពងាយស្រួល ចំពោះការពេញចិត្តរបស់អតិថិជន ធនាគារក៏បានវិនិយោគឥតឈប់ឈរផងដែរក្នុងការកែលំអគ្រឹះស្ថាន ធនាគាររបស់ខ្លួនដោយ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើការផ្លាស់ប្តូរទីតាំងពីសាខាផ្សារធំថ្មី



ទៅសាខាកាល់ម៉ែត ដែលមានទីស្នាក់ការតាំងនៅ ផ្ទះលេខ២៦៦ មហាវិថីព្រះ មុនីវង្ស ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបម្រើសេវាដល់អតិថិជនឲ្យកាន់តែប្រសើរ និងបន្តតម្រូវបន្ថែមម៉ាស៊ីនអេធីអឹមម៉ាស៊ីន POS និងពង្រីកបណ្តាញទូទាត់អេឡិចត្រូនិកឲ្យកាន់តែ ទូលំទូលាយជាងមុនបន្ថែមទៀត។

**២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម**

ការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនមានផលប៉ះពាល់ដល់ធនាគារឡើយ ។

**៣. ការវិភាគលើពន្ធ**

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្ថិតនៅក្រោមច្បាប់ស្តីពីពន្ធដារនៃ ព្រះរាជាណាចក្រកម្ពុជា។ ដូច្នោះធនាគារនិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនត្រូវមានកាតព្វកិច្ចបង់ពន្ធ ដូចបានកំណត់ក្នុងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជាមួយនឹងកាតព្វកិច្ចពន្ធ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួលវិញ្ញា បនបត្រអនុលោមភាពសារពើពន្ធប្រភេទ "មាស" ពីអគ្គនាយដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ និង២០២១។

**៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ**

ទន្ទឹមនឹងការរីករាលដាលនៃវីរុស(COVID-១៩)មកលើសេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យមានការធ្លាក់ចុះ គួរឲ្យកត់សំគាល់ អាចមានផលប៉ះពាល់ខ្លះដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

**គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល**

ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានការកើនឡើងបន្តិចនៃចំណូល ដែលមានចំណូលការប្រាក់សុទ្ធសរុបចំនួន ៤៥.៤៨៨លានរៀលដែលស្មើនឹងការកើនឡើង ១០,៧% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

### ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាប្រចាំតាមបទបញ្ញត្តិ ដើម្បីអាចវាស់វែង និងធានាថាវានឹងមិនធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពនៃប្រាក់ចំណេញរបស់ធនាគារ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ធនាគារកំណត់អត្រាការប្រាក់ថេរសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ខ្លួន សម្រាប់ប្រតិបត្តិការអាជីវកម្ម។ ដូច្នោះធនាគារមិនមានទទួលរងហានិភ័យជាសារវន្តទាក់ទងនឹងអត្រា ការប្រាក់មកលើលទ្ធផលនៃប្រតិបត្តិការអាជីវកម្មធនាគារនោះទេ ។

ឥទ្ធិពលនៃថ្លៃទំនិញ មិនមានផលប៉ះពាល់មកលើលទ្ធផលប្រតិបត្តិរបស់ធនាគារឡើយ ។

### ង. ផលប៉ះពាល់អតិផរណា

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ មិនមានផលប៉ះពាល់ជាសារវន្តនៃអតិផរណាមកលើលទ្ធផលប្រតិបត្តិ ការអាជីវកម្មរបស់ធនាគារឡើយ។

### ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល

ការរាតត្បាតនៃមេរោគឆ្លងថ្មីរីវុស(COVID-១៩) នៅតែមានឥទ្ធិពលជាអវិជ្ជមានមកលើសេដ្ឋកិច្ច ប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិ នៃកម្ពុជា (NBC) បានដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់សម្រាប់ទិសដៅ យ៉ាងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុង កំឡុងពេលនៃការរីករាលដាលនៃរីវុស (COVID-១៩) នេះ។

ជាលទ្ធផល ដើម្បីបន្តចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់នាពេលកន្លងមកនេះ ធនាគារជាតិ នៃកម្ពុជា សម្រេចបន្តបន្ថយលក្ខខណ្ឌមួយចំនួនបំពេញបន្ថែមលើសារាចរណែនាំលេខ ៨៧-០២០- ០០១ ស.វ.ណ.ន ដូចខាងក្រោម៖

- ១. អនុញ្ញាតចំពោះការរៀបចំឥណទានឡើងវិញចំពោះវិស័យទាំងអស់ ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងទឹកជំនន់ ផ្អែកលើការវាយតម្លៃរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ។ ការរៀបចំឥណទានឡើងវិញនេះ គួរធ្វើឡើងដោយសម្របសម្រួលរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនីមួយៗជាមួយអតិថិជន ទៅតាមស្ថានភាពជាក់ស្តែង និងពិនិត្យលទ្ធភាពបន្តបន្ថយការប្រាក់និងអនុគ្រោះសោហ៊ុយផ្សេងៗតាមដែលអាចធ្វើបាន
- ២. អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាចធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និង
- ៣. អនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញបានរហូតដល់ ៣ដង ដោយរក្សាចំណាត់ថ្នាក់ឥណទាននៅដដែលក្នុងអំឡុងពេលអនុគ្រោះនេះ។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបន្តការកាត់បន្ថយពន្ធការលើកលែងលើពន្ធកាត់ទុក និងការលើកលែងពន្ធ នឹងត្រូវបានពន្យារពេលដើម្បីជួយដល់ក្រុមហ៊ុននិងកម្មករដែលគ្មានការងារធ្វើឱ្យទទួលបានកាន់តែប្រសើរឡើងពីផលប៉ះពាល់ដែលកំពុងកើតមាននៃជំងឺរាតត្បាតកូវីដ១៩។ នេះរួមបញ្ចូលទាំងការកាត់បន្ថយពន្ធកាត់ទុក (WHT) លើប្រាក់កម្ចីបរទេស និងក្នុងស្រុកដោយធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។ ពន្ធកាត់ទុក (WHT)លើការប្រាក់លើប្រាក់កម្ចីបរទេសនិងក្នុងស្រុកនឹងត្រូវកាត់បន្ថយមកត្រឹម ៥ភាគរយ នៅឆ្នាំ ២០២១ ប៉ុន្តែនឹងកើនឡើងដល់ ១០ភាគរយនៅឆ្នាំ ២០២២ ហើយនឹងត្រូវបានបំពេញឡើងវិញនៅកម្រិតដើមរបស់ខ្លួននៅឆ្នាំ ២០២៣។ ពន្ធកាត់ទុក (WHT)លើការប្រាក់លើប្រាក់កម្ចីដែលមានស្រាប់ ក៏នឹងត្រូវកាត់បន្ថយមកត្រឹម ១០ភាគរយផងដែរ។

រដ្ឋាភិបាលក៏បានសម្រេចពន្យាររយៈពេលលើកលែងពន្ធសម្រាប់ឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនពាក់ព័ន្ធដើម្បីផ្តល់ជំនួយសង្គ្រោះដល់វិស័យដែលរងគ្រោះធ្ងន់ធ្ងរពីជំងឺរាតត្បាតនេះរហូតដល់ចុងខែមីនាឆ្នាំ ២០២១។ លើសពីនេះទៀតអាជីវកម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នឹងអាចបន្តអាជ្ញាប័ណ្ណអាជីវកម្មដោយមិនចាំបាច់ចំណាយប្រាក់នៅឆ្នាំក្រោយ។

ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១

បានអាន និងឯកភាព



លោក YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

